

សេចក្តីថ្លែងការណ៍រួម
ស្តីពី
ការលុបបំបាត់ទាសភាពនៅក្នុងប្រទេសកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២

យើងខ្ញុំ សូមសម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះរបាយការណ៍បង្ហាញពីការកើតឡើងយ៉ាងច្រើន ដែលបានធ្វើឱ្យមានការធ្វើពលកម្មដោយបង្ខំ អំពើទាសភាព និងទារុណកម្មនៅតាមបរិវេណអគារនានា នៅក្នុងប្រទេស ។

ការវាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ និងគណនីរបស់ជនរងគ្រោះ និងលទ្ធផលក្រែងដោយអង្គការក្នុងស្រុកនិងអន្តរជាតិបង្ហាញថា មនុស្សរាប់ពាន់នាក់ដែលភាគច្រើនជាជនបរទេស ត្រូវបានដាក់ក្នុងស្ថានភាពទាំងអស់នេះ ។ យើងខ្ញុំ សូមស្នើសុំឱ្យអាជ្ញាធរជាតិមានកម្មវិធី ក្នុងការឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទាំងនេះ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាស្របតាមស្ថានភាពស្មុគស្មាញដែលត្រូវបានលើកឡើងរវាងអាជ្ញាធរ និងសហគ្រាសដែលប្រព្រឹត្តបទល្មើសផ្សេងៗ ។ រដ្ឋ

ការវាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ និងគណនីរបស់ជនរងគ្រោះ បង្ហាញថាការរំលោភបំពានទាំងនេះ ពាក់ព័ន្ធនឹងជនបរទេសដែលត្រូវបានចាប់ជំរិត លក់ ជួញដូរ ឬត្រូវបានបោះបង្គោលឱ្យទទួលបានការងារនៅក្នុងប្រទេសកម្ពុជា ។ នៅពេលមកដល់ប្រទេសកម្ពុជា ពួកគេត្រូវបានបង្ខំឱ្យធ្វើការងារក្នុងបរិវេណអគារធំៗ និងត្រូវបង្ខំឱ្យធ្វើការ ដែលជាញឹកញាប់ជាការងារទាក់ទងនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធគុំនិយមិត ដែលដាក់គោលដៅលើជនបរទេសរស់នៅខាងក្រៅប្រទេសកម្ពុជា ។ បុគ្គលិកដែលរត់គេចខ្លួន បានវាយការណ៍ថា ពួកគេបានប្រឈមមុខនឹងការគំរាមកំហែងទាំងផ្លូវការ និងផ្លូវចិត្ត និងអំពើហិង្សាដែលប្រព្រឹត្តដោយអ្នកចាប់បង្ខំឱ្យធ្វើការ ។ របាយការណ៍មួយចំនួនបង្ហាញថា ភាគច្រើននៃបរិវេណអគារទាំងនោះគឺស្ថិតនៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែក៏មានការរំលោភបំពានស្រដៀងគ្នា នេះ ដែលត្រូវបានគេវាយការណ៍ថា កើតឡើងនៅក្នុងរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តកោះកុង និង ខេត្តផ្សេងទៀតផងដែរ ។

ការពិតដ៏គ្រោះថ្នាក់មួយនេះ ត្រូវបានទទួលស្គាល់ដោយស្ថាប័នបរទេសជាច្រើន ។ ប្រទេសឥណ្ឌូណេស៊ី បានចេញការព្រមានមួយ ទាក់ទងនឹងស្ថានភាពក្នុងខែមករា ឆ្នាំ២០២១ ។ ប្រទេសវៀតណាម បានព្រមានដល់ប្រជាពលរដ្ឋរបស់ខ្លួន អំពីប្រតិបត្តិការបែបនេះ នៅក្នុងខែមិថុនា ឆ្នាំ២០២១ ។ រដ្ឋាភិបាលថៃ បានចេញការព្រមាន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ។ ស្ថានភាពជាតិស្ថាន ក៏បានវាយការណ៍ថា ខ្លួនបានជួយសង្គ្រោះ ប្រជាពលរដ្ឋប្រមាណជាច្រើននាក់ក្នុងខែមករា ឆ្នាំ២០២២ ។ ហើយស្ថានភាពទូទៅបានចេញផ្សាយសេចក្តីថ្លែងការណ៍ និងការព្រមានជាច្រើនទាក់ទងនឹងប្រតិបត្តិការទាំងនេះ ។ អាជ្ញាធរថៃក៏បានសម្តែងការព្រួយបារម្ភ ហើយ ថ្មីៗនេះពួកគេបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជួយអន្តរាគមន៍ករណី ដែលប្រជាពលរដ្ឋត្រូវបាន គេជួញដូរ និងជាប់ក្នុងបរិវេណអគារទាំងនេះ ។

អ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ ដើរតួយ៉ាងសំខាន់ក្នុងការបើកកកយរបំបាត់សិទ្ធិមនុស្សទាំងនេះ ក៏ដូចជាការវាយការណ៍អំពីជនរងគ្រោះ ជនល្មើស និងស្ថាប័នរដ្ឋដែលពាក់ព័ន្ធក្នុងប្រតិបត្តិការទាំងអស់នេះ ។ របាយការណ៍ មួយចំនួនបានវាយការណ៍ពីការជាប់ពាក់ព័ន្ធនឹង ឧកញ៉ាខ្មែរដ៏ល្បីល្បាញមួយរូប និង សមាជិកក្រុំទូសាក និង នគរបាលក្រុងភ្នំពេញមួយរូប ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការមួយចំនួន ។

ខណៈដែលអាជ្ញាធរកម្ពុជាមួយចំនួនបានឆ្លើយតបនឹងពាក្យបណ្តឹងរបស់បុគ្គលមួយចំនួនតូច ការវិបត្តិនេះនៅតែមិនអាចដោះស្រាយមួយរយៈកាលបានទេ ។ ការឆ្លើយតបមួយភ្លាម និងកំណត់គោលដៅច្បាស់លាស់ គឺត្រូវការជាបន្ទាន់ពីអាជ្ញាធរកម្ពុជា អង្គការជាតិ និងអន្តរជាតិ ស្ថាប័នអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងទំហំដ៏ធំនៃវិបត្តិនេះ ។ យើង ស្នើសុំឱ្យអាជ្ញាធរ

- 33. Think Centre, Singapore
- 34. Banglar Manabdhikar Suraksha Mancha (MASUM), India
- 35. Progressive Voice, Myanmar

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

- លោក អំ សំអាត នាយកផ្នែកកិច្ចការទូទៅនៃអង្គការ លីកាដូ, លេខទូរស័ព្ទ៖ (+855) 10 327 770
(ភាសាខ្មែរ)
- លោក Jake Sims នាយកប្រចាំប្រទេសនៃអង្គការ International Justice Mission, លេខទូរស័ព្ទ៖
(+855) 12 901 446 (ភាសាអង់គ្លេស)